

អំពី phrase and clause

ចូរពិនិត្យពាក្យមួយក្រុមនេះ "in a corner"។ ពាក្យមួយក្រុមនេះ មិនមានន័យពេញលេញទេ គេហៅវាថា " phrase" ។ ក្នុង sentence ខាងក្រោមក្រុមពាក្យដែលសរសេរជាអក្សរធ្មេក ហៅថា phase។

The sun rises *in the east*. ព្រះអាទិត្យរះនៅទិសខាងកើត។

Humpty Dumpty sat *on the wall*. Humpty Dumpty អង្គុយលើរបង។

ចូរពិនិត្យមើលក្រុមពាក្យដែលគេសរសេរជាអក្សរធ្មេកក្នុង sentence ខាងក្រោម

He has a chain of gold. គាត់មានខ្សែច្រវ៉ាក់មាស។

He has a chain *which is made of gold*. គាត់មានច្រវ៉ាក់ដែលធ្វើពីមាស។

យើងស្គាល់ក្រុមពាក្យ of gold ថាជា phrase។ ចំណែកក្រុមពាក្យ which is made of gold មិនដូចគ្នានឹង ក្រុមពាក្យ of gold ទេ ព្រោះវាមាន subject គឺ which ហើយមាន predicate គឺ is made of gold។ ក្រុម ពាក្យប្រភេទនេះ ដែលមាន subject និង predicate ហើយជាផ្នែកមួយនៃ sentence ហៅថា clause ។

នៅក្នុង sentence ខាងក្រោម ក្រុមពាក្យទាំងឡាយដែលគេសរសេរជាអក្សរធ្មេកហៅថា clause ។

People *who pay their debt* are trusted. អ្នកដែលសងបំណុលត្រូវគេជឿទុកចិត្ត។

We can not start *while it is raining*. យើងមិនអាចចាប់ផ្តើមបានទេនៅពេលដែលកំពុងមានភ្លៀង។

I think *that you have made a mistake*. ខ្ញុំគិតថាអ្នកមានកំហុស